

គម្រោងផែនការថវិកាប្រចាំឆ្នាំ ម.ស.គ.

ឆ្នាំ

ខេត្ត:

អនុវត្តចាប់ពីខែ

ម.ស.គ. /មណ្ឌលសុខភាព :

ស្រុកប្រគមន្ត :

ស្រុករដ្ឋបាល :

១. ចំណាយផ្ទាល់ សេវាការខ្ទមត្ថម្ភអ្នកក្រីក្រ

១.១ ឧបត្ថម្ភផ្លែធូលីដំណើរ ភូមិ ទៅ មណ្ឌលសុខភាព

ក-ប្រភេទអ្នកទទួលផល

ឯកតា : ទៅ មក

ចំនួន ស្រី

១)	
២)	
៣)	
៤)	

ក- សរុប អ្នកទទួលផល

0	0
---	---

ខ) ផ្លែធូលីដំណើរជាមធ្យម សំរាប់ម្នាក់ក្នុង១សេវិក

គ- អត្រាប្រើប្រាស់សេវាមធ្យមក្នុង១ឆ្នាំ

 ដង

សរុបចំណាយ ១.១ ផ្លែធូលីដំណើរ

១ = (ក x ខ x គ) = -

១.២ ការឧបត្ថម្ភផ្សេងពីផ្លែធូលីដំណើរ

ប្រភេទអ្នកទទួលផល

ប្រភេទការឧបត្ថម្ភ

--	--

ឃ. ចំនួនអ្នកទទួលផល

ង. តំលៃ១ឯកតា

ច. ចំនួនដងដែលគាំទ្រដល់អ្នកទទួលផលជាមធ្យមក្នុង១ឆ្នាំ

សរុបចំណាយ ១.២

= ឃ x ង x ច

 -

១.៣ ការឧបត្ថម្ភ ករណីពិសេស(កញ្ចប់)

១.សរុបចំណាយផ្ទាល់សេវាការខ្ទមត្ថម្ភអ្នកក្រីក្រ ១.១ + ១.២+ ១.៣

 -

២. ចំណាយផ្សេងៗពីការខ្វះខាតបុគ្គលិកក្រុមហ៊ុន

	% គណនា(១)	% ជាក់ស្តែង	
ស្រដៀងការបង់ចំណាយលើអតិថិជន ឬគណនាជា%	25%	#DIV/0!	-
នៃចំណាយផ្ទាល់ (២=១x...%)			
(១)ជា%ដែលបានឯកភាពសម្រាប់គណនាចំណាយផ្សេងៗ			
៣. ថវិកាបំណុល	5%	#DIV/0!	-
៤. សរុបចំណាយប្រចាំឆ្នាំ = ១ + ២ + ៣			-

ផែនការចំណូល មសត ប្រចាំឆ្នាំ

1. ចំណូលមកពីហិប	ចំនួនហិប(1)	ចំណូលមធ្យមក្នុង១ហិប(2)	សរុប=1 x 2
			-
2. ថវិកាបដិភាគពីមូលដ្ឋាន =			
ចំនួនវត្ត /វិហារ x ចំនួនថវិកាប្តេជ្ញាចិត្ត			
= សាលា x ចំនួនថវិកាប្តេជ្ញាចិត្ត			
= យុំ x ចំនួនថវិកាប្តេជ្ញាចិត្ត			
= ភូមិ x ចំនួនថវិកាប្តេជ្ញាចិត្ត			
= សប្បុរសជន ឬអង្គការផ្សេងៗក្នុងមូលដ្ឋាន.....			
		សរុប.....	-
3. សម្បទានសង (ក្នុងឬក្រៅតំបន់)			
4. បុណ្យផ្កាសមធម៌=ចំនួនគ្រូសារ x បច្ច័យរំពឹងទុក/១គ្រូសារ			
ឆ.ចំនួនគ្រូសារ			
ជ.បច្ច័យរំពឹងទុក/១គ្រូសារ			
		សរុប=((ឆ X ជ))	-
5. ផ្សេងៗ		សរុប.....	
សរុបចំណូលប្រចាំឆ្នាំ = 1 + 2 + 3 + 4 + 5			-

ប្រៀបធៀបចំណាយនិងចំណូល សរុបចំណាយ/សរុបចំណូល គិតជា%ក្នុងឆ្នាំនោះ៖
 ៩០% ទៅ ១១០%